

## សេចក្តីប្រកាសព័ត៌មាន

**សេដ្ឋកិច្ចតំបន់អាស៊ានបូកបីនៃវប្បធម៌មានភាពធន់ ជាមួយនឹងកំណើន ៥,២ ភាគរយ ខណៈដែល  
ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា**

*តំបន់អាស៊ានបូកបីគួរផ្ដោតអាទិភាពលើស្ថិរភាពហិរញ្ញវត្ថុ និងបន្តជំរុញកំណើន*

ទីក្រុងយ៉ូកូហាម៉ា, ប្រទេសជប៉ុន, ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៧ - យោងតាមរបាយការណ៍សេដ្ឋកិច្ចថ្មីមួយរបស់ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដែលទើបចេញផ្សាយនាថ្ងៃនេះ សេដ្ឋកិច្ចតំបន់ អាស៊ានបូកបី ត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ ២០១៧ ជាមួយនឹងអត្រាអតិផរណា ក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ខណៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ របាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី ឆ្នាំ២០១៧ ជារបាយការណ៍ឃ្លាំមើលស្ថានភាពសេដ្ឋកិច្ចតំបន់ប្រចាំឆ្នាំ របស់ AMRO ដែលធ្វើការវាយតម្លៃលើទស្សនវិស័យសេដ្ឋកិច្ចតំបន់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងបណ្តាប្រទេស សមាជិកអាស៊ានទាំងដប់ ព្រមទាំងប្រទេសចិន (រួមបញ្ចូលទាំងហុងកុង), ជប៉ុន និងកូរ៉េ។ របាយការណ៍នេះ ក៏ បានធ្វើការសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ ក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី (AFC) ។

របាយការណ៍នេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសធំជាងគេពីរក្នុងតំបន់ ពោលគឺ ចិន និងជប៉ុន នៅបន្តមានស្ថិរភាព និងរឹងមាំ ហើយនឹងជួយគាំទ្រកំណើនសេដ្ឋកិច្ចក្នុងតំបន់ជាមួយ។ ប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកលូតលាស់ក្នុងតំបន់ ដែលរួមមានកូរ៉េ, អាស៊ាន-៥ (ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, សិង្ហបុរី និង ថៃ) និង វៀតណាម នៅបន្តមានភាពធន់ បើទោះជាទីផ្សារហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពមិនអំណោយផល ក៏ ដោយ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ដូចជាប្រទេសកម្ពុជា, ឡាវ និង មីយ៉ាន់ម៉ា កំពុងបន្តកំណើនជ័ររឹងមាំរបស់ខ្លួន និងទាញយកនូវផលប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់។

លោកបណ្ឌិត Khor Hoe Ee ដែលជាប្រធានសេដ្ឋវិទូប្រចាំ AMRO បានថ្លែងថា “តំបន់អាស៊ានបូកបីបន្តមាន កំណើនប្រកបដោយភាពធន់ ក្នុងឆ្នាំ ២០១៧” ។ “ស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ តំបន់ អាស៊ានបូកបីគួរតែផ្ដោតអាទិភាពលើការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិធានការ គោលនយោបាយប្រុងប្រយ័ត្នម៉ាក្រូសេដ្ឋកិច្ច (Macprudential policy measures) និងការកែទម្រង់រចនា- សម្ព័ន្ធ (Structural reform) ។”

របាយការណ៍នេះ ក៏បានធ្វើការវិភាគលើកំណើន និងហានិភ័យនានា ដែលអាចកើតមានក្នុងតំបន់ ក្នុងឆ្នាំ ២០១៧។ កំណើនសេដ្ឋកិច្ចតំបន់នឹងបន្តគាំទ្រដោយតម្រូវការក្នុងស្រុក ស្របពេលដែលសេដ្ឋកិច្ចនីមួយៗក្នុងតំបន់អាចទាញ

យកនូវផលប្រយោជន៍ពីសមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យកំណើនសេដ្ឋកិច្ចតំបន់ នៅតែទទួលរងឥទ្ធិពលពីភាពមិនប្រាកដប្រជាដែលសេដ្ឋកិច្ចសកល ដែលរួមមាន ការកើនឡើងនៃការគាំពារពាណិជ្ជកម្ម (Trade protectionism), ការរឹតបន្តឹងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល (Tightening global financial conditions) និងកំណើនអតិផរណា។ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៦ លទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធនឹងកាន់តែមានកម្រិតទាបជាងមុន។ ទ្រនាប់ទុនបម្រុងអន្តរជាតិ (Buffers in foreign exchange reserve) នៅមានកម្រិតខ្ពស់ ប៉ុន្តែហានិភ័យនៃលំហូរចេញនៃមូលធនពីតំបន់ ក៏មានកម្រិតខ្ពស់ផងដែរ ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។

ទន្ទឹមនឹងនេះ របាយការណ៍នេះក៏បានបង្ហាញ អំពីមេរៀន ក៏ដូចជាបទពិសោធន៍ដែលទទួលបាន ក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់ពី AFC។ ជាក់ស្តែង AFC ជាព្រឹត្តិការណ៍មួយដ៏សំខាន់ ក្នុងតំបន់អាស៊ានបូកបី ដែលជាលទ្ធផលបាន ធ្វើឱ្យមានការផ្លាស់ប្តូរនូវមូលដ្ឋានគ្រឹះ និងវិធីនៃកំណើនសេដ្ឋកិច្ច ព្រមទាំងសមាហរណកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់។ AFC ក៏បានកែប្រែនូវចក្ខុវិស័យរបស់អ្នករៀបចំគោលនយោបាយ លើការគ្រប់គ្រង និងដោះស្រាយវិបត្តិផងដែរ និង ជាពិសេស AFC បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជំរុញឱ្យប្រទេសសមាជិកអាស៊ានបូកបី មកជួប ជុំគ្នា ដើម្បីបង្កើតនូវសំណាញ់សុវត្ថិភាពតំបន់ (Regional safety net) ជាមួយនឹងការពង្រឹងការឃ្លាំមើលស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចតំបន់។

ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ AFC បន្តផ្តល់មេរៀនដ៏មានតម្លៃដល់អ្នករៀបចំគោលនយោបាយនានា ដើម្បី ធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ពី AFC ការវិនិយោគឯកជន និងលំហូរចូលនៃមូលធនក្នុងបណ្តាប្រទេសដែល ទទួលរងផលប៉ះពាល់ពីវិបត្តិនេះ បានធ្លាក់ចុះយ៉ាងធំហុក។ ក្នុងន័យនេះ ដើម្បីពង្រឹងឡើងវិញនូវការវិនិយោគ ឯកជន និងកសាងឡើងវិញនូវមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច រាល់ប្រទេសដែលទទួលរងផលប៉ះពាល់ ទាំងអស់បានធ្វើការកែតម្រូវគោលនយោបាយសំខាន់នានា ដែលរួមមានការកើនឡើងនៃការអនុវត្តរបបអត្រាប្តូរ- ប្រាក់ដែលមានភាពបត់បែនបាន (Flexible exchange rate regimes), ការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត ថវិកា និងការកែទម្រង់វិស័យសាធារណៈ និងហិរញ្ញវត្ថុ។

ការកែតម្រូវ និងការកែទម្រង់ទាំងអស់នេះ បានពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ដែលបានជំរុញ ឱ្យតំបន់នេះអាចទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុពិភពលោក (GFC)។ លើសពីនេះ តាមរយៈការបើកចំហលើផ្នែក ពាណិជ្ជកម្មពិភពលោក និងក្នុងតំបន់, ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលំហូរមូលធន តំបន់អាស៊ានបូកបី បានបន្តទាញយកនូវផលប្រយោជន៍ពីការកើនឡើងនៃសមាហរណកម្មតំបន់ និងការកើនឡើងនៃតួនាទីរបស់ប្រទេសចិន

ក្នុងការបង្កើតខ្សែចង្វាក់តម្លៃសកល (Global value chain) ក្នុងតំបន់។ លំហូរហិរញ្ញវត្ថុក្នុងតំបន់ក៏មានការកើនឡើង ខណៈដែលប្រទេសជប៉ុនកំពុងបន្តត្រួតត្រាទិវបស់ខ្លួន ជាម្ចាស់កម្ចីផង និងជាវិនិយោគិនក្នុងតំបន់អាស៊ានបូកបីផង។ តំបន់នេះក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ពីលំហូរមូលធនសកលបន្ទាប់ GFC ដើម្បីរក្សាបាននូវមានតុល្យភាព ឡើងវិញនៃក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច ពោលគឺការផ្លាស់ប្តូរពីការពឹងផ្អែកលើការនាំចេញ ទៅជាការពឹងផ្អែក លើតម្រូវការក្នុងស្រុក ខណៈដែលកាត់បន្ថយផលប៉ះពាល់លើស្ថិរភាពហិរញ្ញវត្ថុ តាមរយៈគោលនយោបាយ ប្រុងប្រយ័ត្នម៉ាក្រូសេដ្ឋកិច្ច (Macroprudential measures) ។

ក្នុងឆ្នាំ ២០១៧ តំបន់អាស៊ានបូកបីកំពុងតែជួបប្រទះនូវស្ថានភាពសេដ្ឋកិច្ចសកលថ្មីមួយទៀត ពោលគឺ ការកើន ឡើងនៃការគាំពារពាណិជ្ជកម្ម និងការរឹតបន្តឹងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល។ របាយការណ៍នេះបានផ្តល់ជាអនុ- សាសន៍ថា ក្របខ័ណ្ឌគោលនយោបាយឆ្លើយតប គួរតែត្រូវបានបង្កើតឡើង ដើម្បីទប់ទល់ និងដោះស្រាយចំពោះ ការប៉ះទង្គិច និងផលប៉ះពាល់ពីខាងក្រៅជាយថាហេតុ (Potential external shocks and spillovers) ។ ប្រទេសនានាក្នុងតំបន់គួរធ្វើការកែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ ដើម្បីដោះស្រាយនូវឧបសគ្គដល់កំណើនសេដ្ឋកិច្ច ដែលរួមមានការធ្វើហិរញ្ញប្បទានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវផលិតភាពពលកម្ម។

លោកបណ្ឌិត Khor បានលើកឡើងថា “ជាមួយនឹងការពង្រឹងក្របខ័ណ្ឌ និងទ្រទ្រង់គោលនយោបាយ (Policy buffers) ក្នុងស្រុក ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានបូកបី នឹងជួយ ពង្រឹងភាពធន់នឹងវិបត្តិ ព្រមទាំងអាចឱ្យប្រទេសទាំងនេះ រក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ” ។

**ស្តីអំពី AMRO:**

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែក ក្នុងការ ធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់តំបន់អាស៊ានបូកបី ដែលរួមមាន ប្រទេសសមាជិកអាស៊ាន ទាំងដប់, ប្រទេសចិន (រួមបញ្ចូលទាំងហុងកុង), ជប៉ុន និងកូរ៉េ។ AMRO ដើរតួនាទីជាស្ថាប័នឃ្លាំមើលស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច, គាំទ្រការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈពហុភាគីនីយកម្មគំនិតផ្តួចផ្តើម ឈៀងម៉ៃ (Chiang Mai Initiative Multilateralisation – CMIM) ព្រមទាំងផ្តល់ជំនួយបច្ចេកទេសដល់ ប្រទេសសមាជិក។

**សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:**  
កញ្ញា Huong Lan Vu, មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈ, AMRO  
សារអេឡិចត្រូនិក: [vu.lanhuong@amro-asia.org](mailto:vu.lanhuong@amro-asia.org)  
លេខទូរស័ព្ទដៃ: +65 8876 3598  
លេខទូរស័ព្ទការិយាល័យ: +65 6323 9885  
គេហទំព័រ: [www.amro-asia.org](http://www.amro-asia.org)